

សុន្ទរកថារបស់ លោក Kenichi BESSHO ឧបទ្វីបនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា
ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវគម្រោងកែលម្អផ្លូវថ្នល់ ក្នុងឃុំទទុង
ស្រុកជងទង់ ខេត្តកំពត

- សូមគោរព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត
- សូមគោរព ភ្ញៀវភិក្ខុយសទាំងអស់ជាទីមេត្រី!

ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងពិធីនាថ្ងៃនេះ ដោយមានវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។

រដ្ឋាភិបាលជប៉ុនចាត់ទុកថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាសារៈសំខាន់ណាស់សម្រាប់ការកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននិងកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលជប៉ុនបានអនុវត្តគម្រោងជាច្រើនដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍក្នុងតំបន់នៅតាមទីជនបទ។ ឥឡូវនេះ ខ្ញុំមានសេចក្តីរីករាយណាស់ដោយបានឃើញផ្លូវត្រូវបានបញ្ចប់ដូចដែលបានគ្រោងទុកដោយគម្រោងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ។

ខ្ញុំដឹងថាផ្លូវនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ១៥៥,៨០០ នាក់ ដែលរស់នៅក្នុងតំបន់។ យើងរំពឹងថា ផ្លូវនេះនឹងផ្តល់ឲ្យប្រជាជនក្នុងមូលដ្ឋាននូវភាពងាយស្រួលជាងមុន ក្នុងការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ ផ្សារ និង លើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតនឹងថែទាំផ្លូវឲ្យបានល្អដើម្បីឲ្យអ្នកស្រុកទទួលបានផលយូរអង្វែង។ ខ្ញុំក៏សូមសំណូមពរដល់ប្រជាជននៅឃុំនិងស្រុកនេះ មេត្តាសហការជាមួយនឹងរដ្ឋបាលខេត្តកំពត ដោយប្រើប្រាស់ផ្លូវនេះដោយយកចិត្តទុកដាក់។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រជាជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការអនុវត្តគម្រោងនេះដោយរលូន។ ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានសុខភាពល្អ សុភមង្គល និង សូមឲ្យមិត្តភាព ជប៉ុន-កម្ពុជា កាន់តែរីកចម្រើន។

សូមអរគុណ!

Speech by Mr. Kenichi BESSHO,
Minister of the Embassy of Japan in the Kingdom of Cambodia
Inauguration Ceremony of the Project for Road Improvement in Totung Commune,
Dang Tong District, Kampot Province
5 September, 2019

- H.E. Cheav Tai Kampot Province Governor,
- Distinguished Guests, Ladies and Gentlemen.

It is a great pleasure for me to attend today's ceremony, in the presence of H.E. Cheav Tai Kampot Province Governor.

Government of Japan considers that building infrastructure is very important for improvement of people's daily life and economic growth in Cambodia. Government of Japan has implemented various projects to improve infrastructure for the development of rural areas. Now, I am pleased to see the road has been completed as scheduled by the Grant Assistance for Grassroots Human Security Projects.

I understand that this road would benefit nearly 155,800 people living in the region. It is expected that it will provide the local people with easier access to schools, hospitals and markets and promote regional connectivity.

I sincerely hope that Kampot Provincial Department of Rural Development will maintain the road in a proper manner so that the local residents could benefit for a long period of time. I would also like to ask people in this commune and district to cooperate with Kampot provincial government and use this road with care.

I would like to express my sincere appreciation to all the people concerned who have contributed to the smooth implementation of the project. Lastly, I wish you all present here today good health and happiness and further development of the friendship between Japan and Cambodia.

Thank you very much.